



参加のしおり

サムライカレープロジェクトにお申し込みいただきありがとうございます！
インターンシッププログラム=研修プログラム参加にあたって事前に必要なこと
をお知らせします。

まず一通り読んでいただき、内容を理解した上で準備をすすめてください。
分からないことがあれば迷わず、info@spiceupac.com に必ず質問をしてくだ
さい。

また、カンボジアに来るときは、このしおりを印刷して持参してください。

■プロジェクト開始までの流れ

1. 参加のしおりを読む
2. 地球の歩き方「アンコールワットとカンボジア」を買いましょう！持って
おくと超便利です
3. パスポートをとる（持っていない方）
4. 航空券を取る。
5. 持ち物を準備する。
6. 出発して、プノンペンのサムライカレーにたどり着く

1. 参加のしおりを読む
よく読んでください！

2. 地球の歩き方 アンコールワットとカンボジアを買う（初心者の方）

海外旅行初心者の方は「地球の歩き方 アンコールワットとカンボジア」を
購入し、熟読して下さい。
とりあえず、必要な事はここに全て書いてあります。

入国時に飛行機の中で書く書類の書き方から簡単なクメール語会話、カンボ
ジアの歴史まできちんと書いてあるので、まずはこれを読んでください。

購入は、こちらから
<https://amzn.to/2l7lCf2>

3. パスポートを確認

パスポートを持っている方は、残存期間があと何ヶ月あるかを確認してください。6ヶ月以上残っていないと、**入国拒否されます**ので、残り少ない方は更新してください。

パスポートを持っていない方は取得してください。取得方法は、地球の歩き方を参照してください。

1-2週間かかるので、持っていない人は今すぐ申請してください。

なお、ビザは後述しますが、空港で簡単に取れるので、事前にとる必要はありません。

4. 航空券をとる

サムライカレープロジェクトは、原則月曜日スタート、土曜日夕方終了です。航空券は

日曜日 カンボジア・プノンペン着
土曜日夜 or 日曜日 カンボジア・プノンペン発
を取得してください。

日曜の夜の便にすると、日曜日の日中、おみやげものを買ったり、市内観光をできるので、おすすめです。

日曜日チェックイン、日曜日チェックアウトまでは、追加料金なしで宿泊いただけます。それ以上の宿泊を希望の方はお問い合わせください。（部屋が空いていれば、原則無料で宿泊いただけます）

航空券の取得は、我々が提携している HIS で取得するか、複数の航空会社の料金を比較して購入できるスカイスキャナーなどのサイトを使うことがおすすめです。

■HIS サムライカレー専用窓口

<https://krs.bz/his/m?f=12583>

メリット

HIS が全て手配してくれる。クレジットカード払いだけでなく、店頭現金払いや、銀行振込にも対応している。

デメリット

HIS の手数料が若干かかる

■スカイスキャナー

<https://www.skyscanner.jp/>

■Google Flights

<https://www.google.com/flights>

メリット 安い

デメリット 全て自己責任で手配する必要がある。クレジットカード払いのみ

航空券は、出発、到着日を1日前後するだけでも値段が大きく変わる場合があるので、試行錯誤してみてください。

航空会社の特徴ですが

ANA 成田-プノンペン 直行便 = 文句なしに一番楽です

中国東方航空 = 安いですが結構遅れます

Air ASIA = 安いですが、荷物預けや機内食は別料金です

ベトナム航空、マレーシア航空、タイ航空、China Air = 普通にいいです

海外旅行初心者の方には、ANA 直行便をおすすめします。

■参加日程について

ご案内した日程よりも早く到着/遅く出発の場合も、部屋が空いていれば1-2日前前後から追加料金なしで宿泊して頂けますので、ご相談ください。（遅れて参加も可能ですが、プログラムの期間が短くなることはご了承ください）

また、サムライカレー参加後、別の国を旅行して帰る人も多いです。片道航空券で来る人などもいます。

航空券を取得したら、こちらでお出迎えの準備をします。到着日時をinfo@spiceupac.com。までご連絡ください

原則自分で店舗に来てもらいますが、夜などはスタッフのお出迎えがある場合もあります。こちらは、追ってご連絡します。

5. 持ち物を準備する

1. 日本から持ってくるもの

必須

●パスポート、洋服、洗面用具など

通常の海外旅行に使うものはもってきて下さい。

よくわからない場合は、地球の歩き方 アンコールワットとカンボジア

<https://amzn.to/2l2WYMm> を読んでください

●クレジットカード

クレジットカードを持っている人は持ってきてください。VISA、マスター推奨。
世界中どこに行っても、クレジットカードさえあれば、大体生きていけます。

クレジットカードを使って海外のATMからお金を引き出す際には「海外キャッシング枠」という枠の設定が必要になります。

こちらが設定されているか、カード会社に確認をしてください。

例：三井住友 VISA カードの場合

https://www.smbc-card.com/mem/loancash/kaigai_cash.jsp

●海外旅行保険

海外旅行保険は、必ず入ってください。

方法は2種類あります

1. クレジットカードの保険

年会費無料の楽天カードなどのクレジットカードを保有していると、無料で海外旅行保険が付与されます。

学生でも入れて、年会費無料の楽天カードを推奨します

<https://goo.gl/J9i5l0>

注意事項として、楽天カードで航空券または空港までのバス or 電車のチケットを買わないと保険が適用されませんので、基本、航空券を楽天カードで購入してください。

2. 海外旅行保険に入る

弊社で海外旅行保険を取り扱っております。

申込時に「海外旅行保険」の欄で「はい」と入力された方は、手続きさせていただきます。現地で保険証をお渡ししますので、日本で何かをする必要はありません。

「いいえ」と答えた方で、やっぱり必要という方は、メールやLINE(@samuraic)でお申し付けください。

●お金

カンボジアで最も流通している通貨はUSドルです。もし可能であれば、日本のチケットショップ（大黒屋など）でUSドルを作っておくことをおすすめします。

必要な金額ですが、お土産などを考えなければ、食事などにかかるくらいなので、2週間で2万円分ほどあれば最低限大丈夫かと思えます。（アンコールワットなどに行く場合は+1万円）

日本円を持ってきて、現地で両替をすることも可能です。また、クレジットカードでUSドルや現地通貨のリエルをキャッシングすることも可能です。

近所のレストランでは、鶏飯が0.75ドル、チャーハンなどが1-2ドル、焼き肉2.5ドルなどで食べられます。ただし、日本食レストランなどに行くと10ドル以上かかる場合もあります。

この辺を考慮して、とりあえず2週間で2-300ドルくらいを目安に持ってきて、足りなくなったら現地で日本円を両替するか、ATMから引き出すというのがよいかと思います。(4週間の方は倍にしてください)

●洋服

プノンペンでは東京の7-9月くらいの気候です。25-35度くらいなので、夏服で結構です。時期によっては朝晩冷えることもありますので、一応、1枚くらいは長袖のシャツやパーカーと長ズボンをもってきて下さい。(女性はそれに相当する服)

一応長袖のシャツと黒のチノパンが正装なので、これが1着あると便利です。(2016年9月にはいきなりカンボジアのフンセン首相が出席する式典によばれるなんてことがありました)

現地で洗濯はできますので、1週間分くらい持ってきてくれれば結構です。店舗での接客時は靴(スニーカー可)それ以外は基本サンダルでOKです。(サンダルは現地で安く買えます)

洗濯は、宿舎にある洗濯機で無料でできます。近所の洗濯屋で1キロ0.5-1ドルで洗濯をしてもらうことも可能です。

●電源タップ

電化製品のコンセントは日本の形式で使えるところが多いです。電源の数が足りないことがあるので100円ショップでタップを買ってくると便利です。

●各種電化製品

プラグの形は日本と同じなのですが、電圧が違います。電圧は220vですので、日本専用(100v)の製品は使えないので注意して下さい。電源のところを確認していただき100-220vと書いてあるモノならOKです。

PCやスマホなどは使えないことはほぼないですが、ドライヤーなどは使えないことが多いので海外用をもってきて下さい。(ドライヤーは共用のものが3台あります。また、現地で20ドルくらいで買えます)

●虫除けグッズ

とにかく蚊が多いです。虫除けのスプレーや電動の蚊取りマットなどをもってきて下さい。

これがおすすめです
どこでもベーブ

<https://amzn.to/2y9tztz>

●帽子、サングラス

日光、強いです。現地でも買えます。

●薬

正露丸などを持ってくるといいかもしれません。持病などがある場合はその薬も。簡単な薬は店舗にも用意してあります。

●懐中電灯

あまり停電しないですが念のため持参しておくといいです。
100均のもので十分です。

●旅の指さし会話調 カンボジア

<https://amzn.to/2JQDRTR>

カンボジア人と会話をするときに使えます。

●PC、iPad など

可能な限りノート PC をお持ちください。

お店の看板を作ったり、発表資料作成のミッションもあるためです。
どうしてもない場合は、お店の共用 PC を使用することも可能です。

店舗、宿舎ではネットに繋がりますがたまに調子が悪くなることがあります。
近所のカフェで繋ぐと快適です。店舗でも、Youtube の動画が見られるくらいのスピードはあります。

●SIM フリー携帯電話

海外でも使える SIM フリーの携帯電話をお持ちの方は持ってきて下さい。
SIM カードは 2 ドル、1 ヶ月 2GB のデータ通信は 3 ドル、通話は 1 ドルでできます。

(SIM フリーの意味が分からない人は、ふつうに今使っている携帯をもってきて下さい。WIFI はあちこちで使えるのであると便利です)

原則、各班に 1 台、通信出来る iPhone を貸し出しします。
ポケット wifi は持ってこなくても大丈夫です。

■筆記用具、ノート

プノンペンでも売っていますが、質は低いです。

■運動用具

プノンペンでは、プロサッカー選手も参加するフットサルを毎週2回行っています。サッカーに興味がある方は、運動着、運動口（or スパイク）などを用意してくると楽しめます！

また、イオンモールのプールや海などにも行ける場合がありますので、入りたい人は水着もお持ち下さい。

■タオル、歯ブラシなど

滞在はホテルではありませんので、タオルなども自分で用意する必要があります。

現地で購入もできますが、このようなタオルを持ってくると便利です

<https://amzn.to/2sZiqXd>

持ってくるものはこれくらいです。

日本食などに関しては、宿舎から車で3分のイオンスーパーであらかた売っているの、無理に持ってくる必要はありません。

ちなみに、ダイソーも入っているので、大方なんでも手に入ります。

6. 出発して、プノンペンのサムライカレーにたどり着く

準備が終わったら、出発を待つだけです。

飛行機に乗り遅れないように、出発2時間前までに空港に着くようにしてください。

なお、日本の空港のカウンターで「ビザはありますか？」と聞かれる場合がありますが、「プノンペン空港で取得するから大丈夫です」と教えてください。

■機内での書類記入

機内では「入国書類」と「税関書類」「ビザ取得の書類」が配られます。

その両方を記入してください。記入例は、地球の歩き方のコピーをこっそり巻末に添付したので、参考にしてください。

なお旅行目的は「観光 Sightseeing」

宿泊先は

Willone Building

とかいて頂ければ結構です。

万一住所も求められた場合は、

St1958 Sangkat Phnom Penh Thmey Khan Sensok Phnom Penh Cambodia

電話番号：069574034
と記載してください。

■空港にたどり着いてから

プノンペン空港に降りたら、まずビザを取得します。（機内で渡された紙に必要事項を書いて、カウンターに30ドルとあわせて提出すると5分でできます）

その後、入国審査を通過して、タクシーでサムラカレーに向かってください。

■ビザについて

カンボジアのビザは、到着した空港（プノンペン or シェムリアップ）で簡単にとれます。プノンペンの場合は、飛行機を降りて、道なりに歩いて行って、広い部屋に出たら左手側にビザカウンターがあります（外国人の半分以上がこちらに行くので、ついていけば分かります）

このビザカウンターで30ドルの観光ビザを取得してください。4*3cmの写真が必要ですがなくても1-3ドル払えばOKなので、日本で写真を撮ってこなくても大丈夫です（持っていたらもってきて下さい）

混んでなければ5分くらいで簡単にとれます。（日本のカンボジア大使館でとったり、ネットで取得したりもできますが、空港で取るのが一番簡単です）

ビザなのですが、滞在期間は1ヶ月になります。

研修は4週間でも28日間（最後の日曜は自由参加）ですので、問題ありませんが、その後観光などでカンボジア滞在する場合には延長が必要になります。

延長の方法は

1. 45ドル払って延長する
 2. 1度、隣国（ベトナムならバスで片道10ドルで行けます）に行き、再入国のどちらかになります。
- どちらも、サムライカレーメンバーが実際に実行してますので、必要であれば現地でメンバーに聞いて頂ければ結構です。

■ビザ取得後

ビザをとったら、右手をみるとIMMIGRATION（入国管理）カウンターに行きます。機内でもらった入国カードを記入し、提出してください。指紋をとられたり、とられなかったりします。

このあと、ターンテーブルを回っている荷物をとって、税関を通過して、空港の外に出ます。

■空港へのお出迎え

原則、皆様をスタッフが空港にお出迎えします。
空港の建屋をでて右手にある Park Café というカフェでスタッフがお待ちしておりますので、カフェの中まできてください。



詳細は、出発直前にご連絡いたします。

<現地連絡先>

サムライカレー店舗：069574034（10：00～20：00）

サムライカレー 代表 森山：093591120（24時間）

■サムライカレープロジェクトプログラムの開始について

皆様が店舗に到着する時間には、日本人スタッフが店舗でお待ちしておりますのでスタッフの指示に従って、部屋に入りお休みください。
プログラムの正式スタートは、月曜日の10時からになります。
10時に店舗のミーティングルームにお越しください。

以上です。

プノンペンでお会いしましょう！

質問は

info@spiceupac.com

LINE ID：@samuraic

森山まで！

入出国

旅の準備と技術 旅の道具と服装 / 入出国

カンボジアの空の玄関口はプノンベン国際空港とシェムリアップ国際空港がメイン。規模は小さいが、シアムクビル国際空港からも入国できる。シェムリアップ国際空港は規模こそ小さいが、近年にわたる改装をへて近代的なターミナルビルに生まれ変わった。プノンベン国際空港も2016年に新ターミナルが完成し、近代的な空港に生まれ変わっている。

入出国の手続きは他国とほぼ同様。シェムリアップ国際空港は規模が小さいので、初めてでもまず迷うことはないが、ここでその手続きを順を追って説明しよう。


ここではシェムリアップ国際空港を例に取ったが、プノンベン、シアムクビルでもほぼ同じ順序。

入国手続き

バンコクから約1時間、ホーチミン市からは1時間～1時間30分でシェムリアップのシェムリアップ国際空港に到着する。飛行機が空港に近づくと、機内では入出国カードと税関申告書(→P326、327)が配られるので、到着までに記入しておく。また、バンコクからの場合はバンコクの空港の搭乗ゲートにこれらの書類が用意されていることもあり、見かけたら入手しておく。



プノンベン国際空港 国際線到着・出発ロビー



シアムクビル国際空港でも、アライバルビザの取得が可能(上)


シェムリアップ国際空港着陸前、トンレサップ湖が見えることもある(左)

シェムリアップ国際空港の到着ターミナル内にある、タクシーチケット売り場



プノンベン国際空港の到着ターミナルを出入した所にあるタクシーチケット売り場

シェムリアップ国際空港 国際線到着・出発ホール



税関申告書の記入例 ※すべてアルファベットで記入すること。

表

ព័ត៌មានអ្នកដំណើរ អ្នកដំណើរនៃការប្រកាស
GENERAL DEPARTMENT OF CUSTOMS AND EXCISE
Passenger's Declaration

ឈ្មោះ (Family Name) ① _____
 ឈ្មោះ (Given Name) ② _____
 ភេទ (Sex) ប្រុស (Male) ③ ស្រី (Female)
 ថ្ងៃ ខែ ឆ្នាំ កំណើត (Date of Birth) ④ _____
 លេខប័ណ្ណប្រទេស (Passport No.) ⑤ _____
 កម្រិត (Nationality) ⑥ _____
 កន្លែង (Origin) ⑦ _____
 លេខហោះហើរ (Flight No.) ⑧ _____
 គណៈ / កម្រិត (To) ⑨ _____

ស្នាក់នៅ (Place Check)
 ទំនិញដែលត្រូវប្រកាស (Goods to declare) ⑩ ទំនិញដែលមិនត្រូវប្រកាស (Nothing to declare)
 ប្រសិនបើមានទំនិញត្រូវប្រកាសសូមបំពេញទិន្នន័យនៅលើទំព័រខាងក្រោម
 ប្រសិនបើមានទំនិញត្រូវប្រកាសសូមបំពេញទិន្នន័យនៅលើទំព័រខាងក្រោម
 តើមានទំនិញត្រូវប្រកាសសរុបចំនួន ១០០ ដុល្លារ ឬ ខ្ពស់ជាងនេះដែរ ឬ ទេ (Total value of goods to declare is 100 USD or more) បាទ (Yes) ⑪ ទេ (No)

ខ្ញុំបញ្ជាក់ថា ព័ត៌មានទាំងអស់ដែលខ្ញុំបានប្រកាស គឺត្រឹមត្រូវ និង ពិតប្រាកដ
 I certify that all information on this declaration is true and correct.
 ចុះហត្ថលេខា (Signature) ⑫ _____
 ថ្ងៃ ខែ ឆ្នាំ (Date) ⑬ _____ ២០១៥
 ប្រសិនបើមានសំណួរ សូមទាក់ទងនឹងការប្រកាស
 If you have any question, please ask a customs officer.

表

- ① 姓
- ② 名
- ③ 性別 (男性は Male、女性は Female の箇所に✓をつける)
- ④ 生年月日 (*を参照)
- ⑤ パスポート番号
- ⑥ 国籍 (例: 日本国籍なら Japanese と記入)
- ⑦ 職業
 学生: Student
 会社員: Office Worker
 公務員: Government Employee
 主婦: Housewife
 サービス業: Service Job
 自営業: Selfemployed
 無職: Without Occupation
- ⑧ 入国交通機関 (飛行機なら便名を記入。例: バンコク・エアウェイズの 930 便の場合は Flight No. の箇所に PG930 と記入。船の場合は Ship、車の場合は Car と記入)
- ⑨ どこから来てどこへ行くのか (例: バンコクから来てカンボジアのあとにホーチミン市へ行く場合は Bangkok / Ho Chi Minh City と記入)
- ⑩ 税関申告が必要な物を持っているか (持っていない場合は Nothing to declare に、持っている場合は Goods to

declare に✓をつけ、裏面に物品、個数、価格を記入)
 ⑪ 1万US\$相当額以上の外貨を持っているか (持っていない場合は No に、持っている場合は Yes に✓をつけ、裏面に貨幣名と金額を記入)
 ⑫ サイン (必ずパスポートと同じサインを記入)
 ⑬ カンボジア入国日 (*を参照)

裏

⑭ ⑯ で Goods to declare に✓をつけた場合は物品を記入 (例: キヤノンのカメラを持っている場合は Camera/Canon と記入) また ⑰ で Yes に✓をつけた場合は、その貨幣名を記入 (例: 日本円で 100 万円を持っている場合は Japanese Yen 1000000 と記入)
 ⑱ ⑲ の個数 (例: 10 個持っている場合は 10 Pieces と記入)
 ⑳ ㉑ の価格 (例: 1000US\$ の物を 10 個の場合は 1000US\$×10 = 10000US\$ と記入)

* 日、月、年の順で記入。
 例: 1975 年 12 月 26 日の場合は 26/12/1975 と記入。

裏

ព័ត៌មានទំនិញដែលត្រូវប្រកាស
List of declared goods

ពិពណ៌នាទំនិញ Description of goods	ចំនួន Quantity	តម្លៃ Value	ព័ត៌មាន Customs Use Only
⑭	⑮	⑯	
សរុប Total			

ឈ្មោះ (Name): _____
 ចុះហត្ថលេខា (Signature): _____
 ថ្ងៃ ខែ ឆ្នាំ (Date): _____
 ការពារ (Signature): _____
 ថ្ងៃ ខែ ឆ្នាំ (Date): _____
 ការពារ (Signature): _____
 ថ្ងៃ ខែ ឆ្នាំ (Date): _____

2. 入国審査 (イミグレーション)

機内で配られた入出国カード (→ P.326) とパスポートを審査官に提出し、審査を受ける (空港でビザを取得した人はビザの領収書も提出する)。

入国審査では、2011 年 9 月から指紋採取が始まった。指紋採取は外国人全員を対象に実施されているが、2016 年 10 月現在、まれに行われないこともある。以下に指紋採取の方法と手順を記したので参照してほしい。

- ① 採取方法は機械に指を触れるだけ。指にクリームを塗っていたり、脂性の人は感知されにくいので、採取前には軽く指を拭いておこう。
- ② 初めてカンボジアへ入国する人、また過去に複数回入国経験があっても入国に当たって初めて指紋採取を受ける人は、左右 10 本すべての指の指紋を採取される。この時間はひとり当たり約 10 秒。
- ③ 初めての入国、初めての指紋採取の人は、機

械に指を触れるのは以下の計 4 回。「右手の親指以外の 4 本」「右手の親指」「左手の親指以外の 4 本」「左手の親指」(順不同)。

④ 入国が 2 回以上で以前に指紋採取済みの人は機械に指を触れるのは「右手、もしくは左手のどちらか片手の親指以外の 4 本」「同じ側の手の親指」の計 2 回 (順不同)。

⑤ 指紋採取が認証されると緑色のランプがつく。緑色のランプがついたら、次の指を機械に触れる。読み取りができなかった場合は赤色のランプがつくので、その場合はランプの色が緑色に変わるまで機械に触れ続けること。

指紋採取が終了し、入出国カード、ビザに問題がなければ、晴れてカンボジア入国となる。最後にパスポートと一緒に出国カードが返されるので、出国時までなくさないよう注意すること。

審査官のいるブースは数が少ないうえ、作業は実にマイペースだが、何か問題がないかぎりここであれこれ質問されることはない。

入出国カードの記入例

※すべてアルファベットで記入すること。

入国用

出国用

សម្រាប់ប្រទេសកម្ពុជា ARRIVAL CARD		សម្រាប់ប្រទេសកម្ពុជា DEPARTURE CARD	
① 2258361		① 2258361	
PLEASE COMPLETE WITH CAPITAL LETTER		PLEASE COMPLETE WITH CAPITAL LETTER	
ព្រះបាទគ្រូពេជ្រ Family name	①	ព្រះបាទគ្រូពេជ្រ Family name	⑬
ឈ្មោះ Given name	②	ឈ្មោះ Given name	⑭
ថ្ងៃខែឆ្នាំកំណើត Date of birth	DD/31/YYYY ជាតិជាតិ ④	ថ្ងៃខែឆ្នាំកំណើត Date of birth	DD/18/YYYY ជាតិជាតិ ⑮
លេខប័ណ្ណប្រទេស Passport N°	⑤	លេខប័ណ្ណប្រទេស Passport N°	⑯
ឈ្មោះប្រភេទយានយន្ត Flight / Vessel / Vehicle N°	⑦	ឈ្មោះប្រភេទយានយន្ត Flight / Vessel / Vehicle N°	⑰
មកពី From	⑧	ប្រទេសចេញចុងប្រទេស Final Destination	⑱
លេខវិស្វកម្ម Visa N°	⑨	ទីកន្លែងចេញ Place of issue	⑲
បំណងធ្វើដំណើរ Purpose of Travel	⑩	បំណងធ្វើដំណើរ (Cambodian only)	⑳
អាសយដ្ឋានកម្ពុជា Address in Cambodia	⑪	ស្នើសុំបញ្ជាក់ថា ព័ត៌មានដែលខ្ញុំបានផ្តល់ឲ្យគឺពិតប្រាកដ និងត្រឹមត្រូវ I declare that the information I have given is true and correct.	⑳
ស្នើសុំបញ្ជាក់ថា ព័ត៌មានដែលខ្ញុំបានផ្តល់ឲ្យគឺពិតប្រាកដ និងត្រឹមត្រូវ I declare that the information I have given is true and correct.	⑫	ហត្ថលេខា Signature	㉑
ស្នើសុំបញ្ជាក់ថា ព័ត៌មានដែលខ្ញុំបានផ្តល់ឲ្យគឺពិតប្រាកដ និងត្រឹមត្រូវ I declare that the information I have given is true and correct.	⑬	ថ្ងៃខែឆ្នាំ / Date	DD / ㉒ / YYYY
ស្នើសុំបញ្ជាក់ថា ព័ត៌មានដែលខ្ញុំបានផ្តល់ឲ្យគឺពិតប្រាកដ និងត្រឹមត្រូវ I declare that the information I have given is true and correct.	⑭	ស្នើសុំបញ្ជាក់ថា ព័ត៌មានដែលខ្ញុំបានផ្តល់ឲ្យគឺពិតប្រាកដ និងត្រឹមត្រូវ I declare that the information I have given is true and correct.	㉓
ស្នើសុំបញ្ជាក់ថា ព័ត៌មានដែលខ្ញុំបានផ្តល់ឲ្យគឺពិតប្រាកដ និងត្រឹមត្រូវ I declare that the information I have given is true and correct.	⑮	ស្នើសុំបញ្ជាក់ថា ព័ត៌មានដែលខ្ញុំបានផ្តល់ឲ្យគឺពិតប្រាកដ និងត្រឹមត្រូវ I declare that the information I have given is true and correct.	㉔

入国用

- ① 姓
- ② 名
- ③ 生年月日（日、月、年の順で記入。例：1975年12月26日の場合は26/12/1975と記入）
- ④ 国籍（例：日本国籍ならJapaneseと記入）
- ⑤ パスポート番号
- ⑥ 性別（男性の場合はM、女性の場合はFの箇所に✓をつける）
- ⑦ 入国交通機関の番号（飛行機なら便名を記入。例：バンコク・エアウェイズの930便の場合はPG930と記入）
- ⑧ 出発地（⑦に乗った都市名を記入。例：バンコクから乗った場合はBangkokと記入）
- ⑨ ビザの番号

- ⑩ ビザの発給地（例：日本の東京での発給の場合はTokyo Japanと記入）
- ⑪ 入国目的（例：通常の観光の場合はSightseeingと記入）
- ⑫ 滞在予定日数（例：10日の場合は10 daysと記入）
- ⑬ カンボジアでの住所（ホテル名を記入。予約がなくても必ずどこかの宿泊する予定のホテル名を記入すること。例：カンボジアーナホテルに滞在する場合はHotel Cambodianaと記入）
- ⑭ サイン（必ずパスポートと同じサインを記入）
- ⑮ 入国日（日、月、年の順で記入。例：2017年12月14日の場合は14/12/2017と記入）

出国用

- ⑬ 姓
- ⑭ 名
- ⑮ 生年月日（入国用の③を参照）
- ⑯ 国籍（入国用の④を参照）
- ⑰ パスポート番号
- ⑱ 性別（入国用の⑥を参照）
- ⑲ 出国交通機関の番号（入国用の⑦を参照）
- ⑳ 次の目的地（㉑の行き先の都市名を記入。例：バンコクの場合はBangkokと記入）
- ㉑ 日本国籍の場合はこの欄は記入不要
- ㉒ サイン（必ずパスポートと同じサインを記入）
- ㉓ 出国日（日、月、年の順で記入。例：2017年12月30日の場合は30/12/2017と記入）

1. まずビザを取得

カンボジアのビザは空港でも取れる。ビザなしで到着した人は、到着ロビー入口を入ってすぐ右側のビザカウンターにあるビザ申請用紙（機内で配布されることもある）に記入し、パスポートと顔写真1枚（2枚の場合もある。縦

4.5cm×横3.5cm程度）を添えて係官に提示し、料金30US\$を支払えばOK。通常はこれ1ヵ月間滞在可能な観光シングルビザが取得できる（→P311）。

事前にビザを取得して来た人は、真っすぐでイミグレーションカウンターへ。